



សេចក្តីជូនដំណឹង

គណៈកម្មាធិការ ខុមហ្វ្រែល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រី នាងកញ្ញា តំណាងសារព័ត៌មាន វិទ្យុ ទូរទស្សន៍ជាតិ អន្តរជាតិ ព្រមទាំងអង្គការជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបថា គណៈកម្មាធិការ ខុមហ្វ្រែល នឹងរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតស្តីពី “ការកំណត់តម្រូវការអាទិភាពនៅឃុំ សង្កាត់ដាច់ស្រយាល” ចំនួន ១១ នៅតាមទីកន្លែងដោយឡែកៗពីគ្នា។

សិក្ខាសាលានេះ មានគោលបំណង បង្កើនការយល់ដឹងដល់ម្ចាស់ឆ្នោតអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការអភិវឌ្ឍន៍នៅមូលដ្ឋាន និងបង្កើនឱកាសឱ្យម្ចាស់ឆ្នោតចូលរួមក្នុងការពិភាក្សាដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់របស់ខ្លួន ហើយតម្រូវការអាទិភាពទាំងនេះ នឹងត្រូវបានចងក្រងជារាយការណ៍ដែលអាចឱ្យសិក្ខាកាម ងាយចងចាំដើម្បីចូលរួមតាមដាន និងជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សក្នុងឃុំ។

ខុមហ្វ្រែល នឹងអញ្ជើញវគ្គជំនុំជម្រះប្រឹក្សាឃុំ សង្កាត់ តំណាងគណបក្សនយោបាយក្នុងឃុំ សង្កាត់ និងតំណាងអង្គការសង្គមស៊ីវិល ឬប្រធានសហគមន៍ដើម្បីចាប់អារម្មណ៍ទៅលើតម្រូវការអាទិភាពក្នុងឃុំ សង្កាត់ដែលបានលើកឡើងដោយផ្ទាល់ពីប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់ផ្តល់ជូនគណបក្សនយោបាយ និងមន្ត្រីជាប់ឆ្នោតបំពេញ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញដល់លោក លោកស្រី នាងកញ្ញាតំណាងសារព័ត៌មាន វិទ្យុ ទូរទស្សន៍ជាតិ អន្តរជាតិ ព្រមទាំងអង្គការជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានតាមការគួរ។

ទីកន្លែង និងកាលបរិច្ឆេទ សិក្ខាសាលាសម្លេងម្ចាស់ឆ្នោត

ល.រ	ថ្ងៃខែឆ្នាំរៀបចំ	ឃុំ/សង្កាត់	ក្រុង/ស្រុក/ខណ្ឌ	រាជធានី/ខេត្ត	ឈ្មោះទំនាក់ទំនង	ទូរស័ព្ទ
១	១២/០៨/២០១១	ស្រែហុយ	កោះញ៉ែក	មណ្ឌលគិរី	អ្នកស្រី កែវ ឌីរ៉េ	០១២ ៥០៧ ៦១៩
២	២៤/០៨/២០១១	រយ៉				
៣	/០៨/២០១១ មិនអាចកំណត់ បានព្រោះទឹកជំនន់	កោះព្រះ	សៀមបូក	ស្ទឹងត្រែង	លោក សុខ សុខ	០៩២ ៥៩០ ៦៨៦
៤	១៥/០៨/២០១១	កំពង់ស្រឡៅ១	ឆែប	ព្រះវិហារ	អ្នកស្រី លន់ ស៊ីវាន់	០១២ ៨៩១ ៦២៧

៥	១៧/០៨/២០១១	អូរសោម	វាលវែង	ពោធិសាត់	អ្នកស្រី មិន បុណ្យាជាន	០៩៧ ៦៨៤៤ ៤៦៨
៦	១៨/០៨/២០១១ មិនអាចកំណត់បាន	ក្រសាំង	ចុងកាល់	ឧត្តមានជ័យ	លោក ចៅ ឌុន្ទី	០១២ ៥៦៣ ៥៩៨
៧	១៩/០៨/២០១១	ជើងគូង	សំរោង	តាកែវ	អ្នកស្រី សេង សុត្តារី	០១២ ៨៩២ ៤៨៦
៨	១៥/០៨/២០១១	ប៉ាតេ	អូរយ៉ាដាវ	រតនៈគិរី	លោក ជួន គន ជាន់	០១២ ៥៨៧ ០១២
៩	២០/០៨/២០១១	បរខាំ				
១០	២៣/០៨/២០១១	តាវែងលើ				
១១	២៣/០៨/២០១១	ថ្មី	ចិត្របុរី	ក្រចេះ	អ្នកស្រី អ៊ឹម ហ៊ានី	០៩២ ៥៨២ ៦៧៨

សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់ !

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១១

ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ លោកស្រី ៖ ហេង សុត្តារី (០១៧ ៥៨៣ ៨៦៩)

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល គស្វីមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការគស្វីមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។